



(1) អ្នកដែលកម្លាំងពេលនៃការស្នាក់នៅបានកន្លងផុត នៅពេលកំពុងចេញហើយចូលជប៉ុនវិញ, (2) ស្តីពីការដាក់ពាក្យសុំការផ្តល់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅបានកន្លងផុត

សម្រេចលើកសារដែលត្រូវដាក់ដូចក្នុងចំណុច (1) និង (2) ខាងក្រោមនេះ៖ ម្យ៉ាងទៀត ការពិនិត្យសុំល្អមពាក្យក៏នឹងធ្វើឱ្យលឿនជាងធម្មតា។

	(1) អ្នកដែលកម្លាំងពេលនៃការស្នាក់នៅបានកន្លងផុត នៅពេលកំពុងចេញហើយចូលជប៉ុនវិញ	(2) អ្នកដែលកម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅបានកន្លងផុត
លក្ខខណ្ឌ	<ul style="list-style-type: none"> <li>○ អ្នកដែលខ្លឹមសារនៃសកម្មភាព ឬ ឋានៈបុគ្គលមិនប្រែប្រួលពីមុនពេលចេញហើយចូលជប៉ុនវិញ</li> <li>○ អ្នកដែលស្របនឹងចំណុចណាមួយខាងក្រោមនេះ៖                     <ul style="list-style-type: none"> <li>• អ្នកដែលមានកម្លាំងពេលចូលជប៉ុនតាមរយៈការអនុញ្ញាតឱ្យចូលជប៉ុនវិញក្រោយថ្ងៃទី 1 មករា 2020</li> <li>• អ្នកដែលនឹងផុតកំណត់ចូលប្រទេសជប៉ុនដោយការអនុញ្ញាតឱ្យចូលប្រទេសវិញ ក្នុង កំឡុងពេលចាប់ពី 6ខែបន្ទាប់ពីកាលបរិច្ឆេទដែលការដាក់កម្រិតអន្តោប្រវេសន៍ពាក់ព័ន្ធ និងការបង្ការការរាតត្បាតនៃជំងឺឆ្លងកូរ៉ូនា 2019 នៃប្រទេស/តំបន់នៃការស្នាក់នៅត្រូវបានលុបចោល ដល់កាលបរិច្ឆេទដែលត្រូវកំណត់ ដោយឡែកដោយទីភ្នាក់ងារ</li> </ul> </li> </ul> <p>(បានពន្យារកម្លាំងពេលដែលជាកម្មវត្ថុនៃថ្ងៃទី 16 មេសា 2021)</p> <p>(កំណត់ចំណាំ 1) មុខសញ្ញា អ្នកដែលថ្ងៃបញ្ចប់កម្លាំងពេលស្នាក់នៅរាល់ក្រោម 1ខែ ហើយគ្មានសង្ឃឹមថា នឹងអាចចូលមកជប៉ុនវិញបានក្នុងកម្លាំងពេលនោះ។</p> <p>(កំណត់ចំណាំ 2) រួមទាំងករណីចាត់ទុកថា មានការអនុញ្ញាតឱ្យចូលមកជប៉ុនវិញ។</p> <p>(កំណត់ចំណាំ 3) ចំពោះអ្នកស្នាក់នៅដោយលក្ខណៈសម្បត្តិស្នាក់នៅ “ឯកទេសកម្រិតខ្ពស់លេខ 2” សូមដាក់ពាក្យសុំ “ឯកទេសកម្រិតខ្ពស់លេខ 1” (ករណី ក, ឬ ខ, ឬ គ.) ទៅតាមសកម្មភាពពីមុន។</p>	<ul style="list-style-type: none"> <li>○ អ្នកដែលខ្លឹមសារនៃការដាក់ពាក្យសុំមានដូចលើកមុន គ្មានការប្រែប្រួល</li> <li>※ ម្យ៉ាងទៀត តាមធម្មតា កម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ គឺ 3ខែ ក៏ប៉ុន្តែមានការទទួលស្គាល់ពីសេស អំពីកម្លាំងពេលចាត់ទុកថាមានសុពលភាពទៅតាមកាលបរិច្ឆេទនៃការធ្វើលិខិតបញ្ជាក់នីមួយៗនោះ (ស្តីពីបញ្ហាអំពី សូមមើលកន្លែងនេះ)។</li> </ul> <p>មុខសញ្ញា អ្នកដែលកម្លាំងពេលនេះបានកន្លងផុត។</p> <p>(កំណត់ចំណាំ) អ្នកដែលមានគម្រោងនឹងចូលមកជប៉ុន ហើយនៅថ្ងៃចូលមកនោះ កម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិនេះនឹងកន្លងផុត ក៏ជាមុខសញ្ញាដែរ។</p>
ឯកសារចាំបាច់	<ul style="list-style-type: none"> <li>• <b>សំណូមពាក្យ</b></li> <li>※ សូមប្រើ “សំណូមពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមលក្ខណៈសម្បត្តិស្នាក់នៅ។</li> <li>• <b>លិខិតពន្យល់អំពីមូលហេតុដែលធ្វើឡើងដោយស្មារតីជប៉ុន ជាអាទិ៍</b></li> <li>※ សូមធ្វើឯកសារដោយមើលតាមទម្រង់ឧបសម្ព័ន្ធ <a href="#">(សម្រាប់តារាងឧបសម្ព័ន្ធ 1, តារាងឧបសម្ព័ន្ធ 2)។</a></li> <li>• <b>ឯកសារចម្លងនៃប័ណ្ណស្នាក់នៅមុន</b></li> <li>※ អាចធ្វើជាប្រចក ឬ Fax ក៏បានដែរ បើសិនជាអាចមើលពីតំបន់ដែលមាននៅលើប័ណ្ណនោះបាន។ បើសិនជាមិនអាចដាក់ទេ សូមដាក់ឯកសារពន្យល់អំពីមូលហេតុ (ទម្រង់សេរី)។</li> </ul>	<ul style="list-style-type: none"> <li>• <b>សំណូមពាក្យ</b></li> <li>※ សូមប្រើ “សំណូមពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមលក្ខណៈសម្បត្តិស្នាក់នៅ។</li> <li>• <b>លិខិតពន្យល់អំពីមូលហេតុដែលធ្វើឡើងដោយស្មារតីជប៉ុន ជាអាទិ៍</b></li> <li>※ សូមធ្វើឯកសារដោយមើលតាមទម្រង់ឧបសម្ព័ន្ធ <a href="#">(សម្រាប់តារាងឧបសម្ព័ន្ធ 1, តារាងឧបសម្ព័ន្ធ 2)។</a></li> <li>• <b>លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលបានជូនហើយ (ឯកសារនើម ឬថតចម្លង)</b></li> <li>* ប្រសិនបើអ្នកមិនអាចដាក់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលបានចេញលើកមុនជាច្បាប់នើមឬច្បាប់ថតចម្លង ក្រោមហេតុផលដូចជាបានដាក់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅរួចហើយនៅពេលដាក់ពាក្យសុំទិដ្ឋាការ សូមដាក់ឯកសារដោយឡែកសម្រាប់ពន្យល់អំពីមូលហេតុមិនអាចដាក់ (ទម្រង់សេរី) ឬគ្រឿងថតចម្លងនៃប័ណ្ណនៃដាក់ពាក្យសុំទិដ្ឋាការ។</li> </ul>
កម្លាំងពេលដាក់ពាក្យ	<ul style="list-style-type: none"> <li>• កម្លាំងពេល 6ខែក្រោយពេលដែលការកម្រិតការចូលប្រទេសជប៉ុនពាក់ព័ន្ធនឹងការបង្ការការរាតត្បាតនៃជំងឺកូរ៉ូនា 2019 (COVID-19) នៅប្រទេស ឬតំបន់ដែលអ្នកនោះស្នាក់នៅត្រូវបានដកចេញ និងមុនកាលបរិច្ឆេទដោយឡែកកំណត់ដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន</li> <li>**<b>“កាលបរិច្ឆេទដោយឡែកកំណត់ដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន”</b> នឹងត្រូវបានប្រកាសប្រហែល 3 ខែមុន តាមរយៈវេបសាយរបស់ទីភ្នាក់ងារ ។ល។</li> </ul>	<ul style="list-style-type: none"> <li>• ចាប់ពីថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2022 និងមុនកាលបរិច្ឆេទកំណត់ដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន</li> <li>**“កាលបរិច្ឆេទកំណត់ដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន” នឹងត្រូវបានប្រកាសប្រហែល 3ខែមុនតាមរយៈវេបសាយរបស់ទីភ្នាក់ងារ ។ល។</li> </ul>

➢ អ្នកដែលត្រូវបានកំណត់ឱ្យធ្វើសកម្មភាពដែលមិនមានក្នុងការប្រកាសនៃចំណោមលក្ខណៈសម្បត្តិស្នាក់នៅ “អ្នកស្នាក់នៅអចិន្ត្រៃយ៍” និង “អ្នកស្នាក់នៅជាប់លាប់” ព្រមទាំង “សកម្មភាពពិសេស” ទេ មិនមែនជាមុខសកម្មភាពពិសេសកម្លាំងពេលពិនិត្យខ្លួន 2 អាទិត្យ ទោះករណីណាក៏ដោយ។ បើសិនជាមានការប្រែប្រួលនូវឋានៈបុគ្គលជាអាទិ៍ ក្រោយពេលទទួលបានការអនុញ្ញាតលើកមុននៃករណី (1) ឬក្រោយពេលមានការផ្តល់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅលើកមុននៃករណី (2) អាចមានការទាមទារឱ្យដាក់ឯកសារបញ្ជាក់ក្រៅពីនេះបន្ថែមទៀត ទៅតាមតម្រូវការ (ក្នុងករណីនេះ ការពិនិត្យសុំល្អមពាក្យ អាចត្រូវការពេលវេលាបន្ថែម)។

➢ ការដាក់ពាក្យសុំលិខិតបញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅទេ ដូច្នោះសូមទៅដាក់ពាក្យសុំទិដ្ឋាការនៅតាមស្ថានទូត ឬកុងស៊ុលជប៉ុននៅក្រៅប្រទេស។ (ព័ត៌មានលំអិត សូមមើល [កន្លែងនេះ\(អ្នកស្នាក់នៅអចិន្ត្រៃយ៍\)](#) ឬ [កន្លែងនេះ\(“អ្នកស្នាក់នៅជាប់លាប់” និង “សកម្មភាពពិសេស”\)](#)។

ម្យ៉ាងទៀត អ្នកដែលចង់បានលក្ខណៈសម្បត្តិស្នាក់នៅផ្សេង ហើយគ្មានអ្នកណាដាក់ណាងនៅជប៉ុនក្នុងការដាក់ពាក្យទេ ត្រូវទៅដាក់តាមស្ថានទូត ឬកុងស៊ុលជប៉ុននៅក្រៅប្រទេស។